

ត្រូវរៀបចំខ្លួនឱ្យរៀបចំដើម្បី #ShakeOut!

ចូលរួមនឹងមនុស្សរាប់លានអ្នកនៅទូទាំងពិភពលោករៀបចំខ្លួនឱ្យរៀបចំនៅក្នុងការចូលរួមការហ្វឹកហាត់ “ទម្រង់កំខ្លួន រកទីកន្លែងជួរក និងកំរោងកាន់” និងសកម្មភាពសុវត្ថិភាពនៅក្នុងការញ្ជូនដីដុះផ្ទះផ្ទះទៀត។ មនុស្សសឹងគ្រប់គ្នាចូលរួមនូវការ ShakeOut អន្តរជាតិ ដដែលគឺជាថ្ងៃព្រហស្បតិ៍ទី 3 នៃខែតុលាដែលរៀបចំឡើងដើម្បីការហ្វឹកហាត់របស់អ្នកនៅក្នុងផ្ទះនិងកន្លែងងាយស្រួល។

មនុស្សរាប់លាន រាល់ទីកន្លែងទាំងអស់ អាចចូលរួមបាន ឯកត្តជន គ្រួសារ សាលារៀន ក្រុមសហគមន៍ និងអង្គភាពដទៃទៀតអាចអនុវត្តទាំងអស់គ្នាបាន នៅក្នុងកន្លែងដែលគម្រោង ឬនៅក្នុងទីកន្លែងដូចគ្នា។ អ្នកក៏អាចមានការហ្វឹកហាត់និម្មិតតាមរយៈការផ្ទេរនិស្សនិស្សិតនិងអ្នកដទៃ។

ចូលរួមនឹងមនុស្សរាប់លាននាក់!

ចុះឈ្មោះនៅទីកន្លែងកាន់កាប់

ShakeOut.org

ការអនុវត្តសម្រាប់ការញ្ជូនដីដុះផ្ទះផ្ទះអ្នកឲ្យមានប្រសិទ្ធភាពក្នុងការស្វែងរកកន្លែងស្ថិតនៅក្នុងផ្ទះផ្ទះ - ដើម្បីរៀបចំស្វែងរកអ្វីដែលនៅក្នុងទីបំប៉ននានា សូមចូលមើលគេហទំព័រ

ShakeOut.org/dropcoverholdon

របៀបក្នុងការចូលរួម

របៀបចំផែនការការហ្វឹកហាត់របស់អ្នក៖

- ចុះឈ្មោះនៅទីកន្លែងកាន់កាប់ **ShakeOut.org** ដើម្បីឲ្យមានការរៀបចំ - ការចូលរួមរបស់អ្នកក្នុងអង្គការដទៃទៀតមានទីកន្លែងកាន់កាប់!
- សូមចូលមើលគេហទំព័រ **ShakeOut.org/howtoparticipate** សម្រាប់ការណែនាំវិធីសាស្ត្រ។ ដដែលគឺជាគំនិតដ៏ល្អបំផុតសម្រាប់ប្រជាជន។
- ជម្រុញអ្នកចូលរួមនូវពលរដ្ឋ របៀបណា និងទីកន្លែងណាដែលការហ្វឹកហាត់របស់អ្នកនឹងប្រព្រឹត្តទៅ។

ត្រូវរៀបចំរាល់សម្រាប់ការញ្ជូនដីដុះផ្ទះ

- ចងក្រងផែនការការពារឲ្យជាប់គ្នាឡើងសម្រាប់គ្រួសារ ឬរបស់របរដទៃទៀតដែលអាចនឹងធ្លាក់ ហោះហើរឬធ្លាក់ពីជាន់ ឬលំដាប់ញ្ជើញ។
- បង្កើត ឬផ្ទេរឲ្យបុគ្គលនីមួយៗនៃការពារអាសន្នបន្ទាន់។
- រៀបចំ ឬស្រាវជ្រាវអំពីអ្វីដែលគ្រួសារសម្រាប់ពលរដ្ឋអាសន្នបន្ទាន់។
- សូមចូលមើលគេហទំព័រ **EarthquakeCountry.org** ដើម្បីស្វែងយល់បន្ថែមអំពីការត្រៀមខ្លួនសម្រាប់ការញ្ជូនដីដុះផ្ទះ។

ចំណេះដឹង ShakeOut៖

- អញ្ជើញមិត្តភក្តិភ្នំ គ្រួសារ អ្នកជិតខាង អ្នកក្នុងការងារ និងក្រុមដទៃទៀតឲ្យចូលរួម។
- សូមទៅកាន់គេហទំព័រ **ShakeOut.org/resources** សម្រាប់ ផ្តល់ព័ត៌មាន ឱកាសបណ្តុះបណ្តាល និង
- ចំណេះដឹងបន្ថែម និងវិធីសាស្ត្រការហ្វឹកហាត់របស់អ្នកដោយប្រើប្រាស់ #ShakeOut។

ប្រសិនបើអ្នកមានអារម្មណ៍ដឹងពីការញ្ជើញអ្នក ឬទទួលបានការឲ្យសញ្ញាដាស់តឿន

ប្រសិនបើអ្នក

 ទម្រង់កំខ្លួនក្នុងបន្ទប់!	 រកកន្លែងជួរក!	 កាន់កាប់!
--	---	---

ការប្រើប្រាស់ឈ្មួញ

 ទម្រង់កំខ្លួនក្នុងបន្ទប់!	 រកកន្លែងជួរក!	 កាន់កាប់!
---	--	--

ការប្រើប្រាស់ស៊ីម៉ង់ត៍ដើរ

 ចាក់សំឡេង!	 រកកន្លែងជួរក!	 កាន់កាប់!
--	--	--

ការប្រើប្រាស់កៅអីមានកង់

 ចាក់សំឡេង!	 រកកន្លែងជួរក!	 កាន់កាប់!
--	--	--

EarthquakeCountry.org/step5